

# NAPLAN តាមអនឡាញ – ព័ត៌មានសម្រាប់ឪពុកម្តាយ និងអ្នកថែទាំ



2021

## កូនរបស់អ្នកនឹងធ្វើតេស្ត NAPLAN តាមអនឡាញ

រដ្ឋមន្ត្រីក្រសួងអប់រំសហព័ន្ធ រដ្ឋ និងដែនដីបានឯកភាពថា សាលារៀនទាំងអស់នឹងផ្លាស់ប្តូរជាបណ្តើរៗពី NAPLAN បច្ចុប្បន្ន ដែលប្រើក្រដាសទៅជា NAPLAN តាមអនឡាញ ដើម្បីផ្តល់នូវការវាយតម្លៃឱ្យកាន់តែប្រសើរ និងច្បាស់លាស់ ហើយដែលកាន់តែមានការទាក់ទាញចិត្តច្រើនសំរាប់សិស្ស។

អាជ្ញាធរអប់រំរដ្ឋ និងដែនដីនឹងកំណត់ពេលជូនសាលារៀន ដើម្បីផ្លាស់ប្តូរទៅការធ្វើតេស្តតាមអនឡាញ។ ផែនការបច្ចុប្បន្ន គឺដើម្បីឱ្យសាលារៀនទាំងអស់ផ្លាស់ប្តូរទៅ NAPLAN តាមអនឡាញ នៅឆ្នាំ 2022។

អត្ថប្រយោជន៍សំខាន់មួយនៃ NAPLAN តាមអនឡាញ គឺការធ្វើតេស្តដែលបានកែសម្រួល (ឬយកលំនាំតាម) ដែលក្នុងនោះ តេស្តមានសំណួរប្រកបដោយភាពស្មុគស្មាញច្រើន ឬតិច អាស្រ័យទៅលើការអនុវត្តរបស់សិស្ស។

ការធ្វើតេស្តដែលបានកែសម្រួល (ឬយកលំនាំតាម) ត្រូវបានរចនាឡើងដើម្បីវាយតម្លៃលើសមត្ថភាពសិស្សឱ្យបានកាន់តែទូលំទូលាយ និងដើម្បីវាស់វែងសមិទ្ធផលរបស់សិស្សឱ្យបានកាន់តែច្បាស់។ កូនរបស់អ្នកមិនគួរព្រួយបារម្ភទេ ប្រសិនបើពួកគេយល់ឃើញថាសំណួរពិបាកជាងធម្មតា នេះប្រហែលជាពួកគេចាប់យករបៀបធ្វើតេស្តស្មុគស្មាញណាមួយហើយ។ ពិន្ទុ NAPLAN ទូទៅរបស់សិស្ស គឺផ្អែកលើចំនួន និងភាពស្មុគស្មាញនៃសំណួរដែលពួកគេឆ្លើយបានត្រឹមត្រូវ។

## ហេតុអ្វីសិស្សត្រូវធ្វើ NAPLAN?

កម្មវិធីវាយតម្លៃថ្នាក់ជាតិ - អក្ខរកម្ម និង ការគិតលេខ (NAPLAN) វាយតម្លៃលើជំនាញអក្ខរកម្ម និងការគិតលេខ ដែលចាំបាច់សម្រាប់កុមារគ្រប់រូប ដើម្បីរីកចម្រើនតាមរយៈសាលារៀន និងការរស់នៅ។

សិស្សថ្នាក់ទី 3, 5, 7 និងទី 9 ចូលរួមក្នុងការធ្វើតេស្ត NAPLAN ប្រចាំឆ្នាំក្នុងការអាន ការសរសេរ លំនាំនៃ ភាសា (ការប្រកប វេយ្យាករណ៍ និងវណ្ណយុត្តិ) ហើយនិងការគិតលេខ។

ការវាយតម្លៃផ្តល់ជូនឪពុកម្តាយ និងសាលារៀននូវការយល់ដឹងពីរបៀបដែលសិស្សម្នាក់ៗកំពុងអនុវត្តនៅពេលធ្វើតេស្ត។ NAPLAN គ្រាន់តែជាផ្នែកមួយប៉ុណ្ណោះនៃដំណើរការវាយតម្លៃ និងការធ្វើរបាយការណ៍របស់សាលារៀន - វាមិនជំនួសការវាយតម្លៃដែលកំពុងធ្វើឡើងដោយគ្រូ អំពីការអនុវត្តរបស់សិស្សទេ។

NAPLAN ក៏ផ្តល់ព័ត៌មានដល់សាលារៀន អាជ្ញាធរអប់រំ និងរដ្ឋាភិបាលផងដែរនូវព័ត៌មានអំពីកម្មវិធីសិក្សាអប់រំដែលកំពុងប្រើប្រាស់ ហើយថាតើពួកគេខ្វះខាតអ្វីស្រ្តាលីកំពុងទទួលបាននូវលទ្ធផលអប់រំសំខាន់ៗផ្នែកអក្ខរកម្ម និងការគិតលេខដែរឬទេ។

## តើ NAPLAN វាយតម្លៃលើអ្វីខ្លះ?

NAPLAN វាយតម្លៃលើជំនាញអក្ខរកម្ម និងការគិតលេខដែល សិស្សកំពុងរៀនសូត្រ តាមរយៈ កម្មវិធីសិក្សានៅតាមសាលាធម្មតារបស់ពួកគេ។ អាជ្ញាធរអប់រំរដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាលទាំងអស់ បានរួមចំណែកដល់ការអភិវឌ្ឍសម្ភារៈ NAPLAN។

សិស្សត្រូវបានវាយតម្លៃលើមតិកាកម្មវិធីសិក្សាផ្នែកអក្ខរកម្ម និង ការគិតលេខដូចគ្នា ដោយមិនគិតថាតើ ពួកគេបានបំពេញការធ្វើតេស្តតាមអនឡាញ ឬការធ្វើតេស្តលើក្រដាសនោះទេ។ លទ្ធផលសម្រាប់ទម្រង់ទាំងពីរ អាចត្រូវបានវាយការណ៍នៅលើ មាត្រដ្ឋានវាយតម្លៃ NAPLAN ដូចគ្នា។

ដើម្បីស្វែងយល់បន្ថែមអំពី NAPLAN តាមអនឡាញ សូមចូលទៅកាន់ [nap.edu.au](http://nap.edu.au)

## តើខ្ញុំអាចធ្វើអ្វីខ្លះ ដើម្បីជួយគាំទ្រកូនរបស់ខ្ញុំ?

បើតើផ្អែកតែវា នោះNAPLAN មិនមែនជាការធ្វើតេស្តដែលអាចយកមកសិក្សាទុកជាមុនបានទេ ហើយសិស្សក៏មិនត្រូវបានរំពឹងធ្វើដូច្នោះដែរ។

អ្នកអាចជួយគាំទ្រដល់កូនរបស់អ្នក ដោយធានាពួកគេថា NAPLAN គ្រាន់តែជាផ្នែកមួយនៃកម្មវិធីសាលារបស់ពួកគេតែប៉ុណ្ណោះ ជាមួយនឹងការរំលឹកពួកគេថា នៅថ្ងៃនោះពួកគេគ្រាន់តែប្រឹងធ្វើឱ្យអស់ពីសមត្ថភាពប៉ុណ្ណោះបានហើយ។

ACARA មិនណែនាំឱ្យមានការបង្កើនទុកជាមុនច្រើនពេកទេសម្រាប់ NAPLAN ឬក៏ការប្រើប្រាស់សេវាកម្មនានារបស់អ្នកផ្តល់ការបណ្តុះបណ្តាលនោះឡើយ។

ការធានាអោយសិស្សមានភាពស្រួលជាមួយនឹងការប្រើប្រាស់ឧបករណ៍ការងារបញ្ចូល និងការពិនិត្យមើលកម្មវិធីទាំងមូល គឺជាផ្នែកមួយនៃការរៀនសូត្ររបស់សិស្ស និងតម្រូវការនៃ កម្មវិធីសិក្សាស្រ្តាលី ចាប់តាំងពីឆ្នាំដំបូងនៅក្នុងសាលារៀន។

NAPLAN តាមអនឡាញ មិនមែនជាការធ្វើតេស្តលើជំនាញវាយអក្ខរ លើក្តីចុចទេ។ មានកំរិតខុសៗគ្នា ចំពោះសិស្សក្នុងការវាយអក្ខរលើក្តីចុចបានលឿន និងល្អ - គឺវាដូចគ្នាដែរ ទៅនឹងកំរិតខុសៗគ្នា ចំពោះសិស្សក្នុងការសរសេរអក្ខរ ដោយដៃបានលឿន និងល្អ។ សិស្សថ្នាក់ទី 3 និង បំពេញតេស្តសរសេរលើក្រដាស។

គ្រូនឹងធានាថាសិស្សធ្លាប់ស្គាល់ប្រភេទសំណួរទាំងឡាយនៅក្នុងការធ្វើតេស្តហើយនឹងផ្តល់ការគាំទ្រ និងការណែនាំដែលសមស្រប។

សូមមើលប្រភេទសំណួរ និងមុខងារពាក់ព័ន្ធដែលមាននៅក្នុងការវាយតម្លៃ NAPLAN តាមអនឡាញ នៅត្រង់

[nap.edu.au/online-assessment/public-demonstration-site](http://nap.edu.au/online-assessment/public-demonstration-site)

## ការចូលរួមក្នុង NAPLAN

សិស្សថ្នាក់ទី 3, 5, 7 និងទី 9 ទាំងអស់ត្រូវបានរំពឹងថា នឹងចូលរួមក្នុងការវាយតម្លៃ NAPLAN ប្រចាំឆ្នាំ។ សិស្សមានពិការភាពអាចមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការកែតម្រូវ ដែលឆ្លុះបញ្ចាំងពីការគាំទ្រដែលបានផ្តល់ជាធម្មតាសម្រាប់ការវាយតម្លៃនៅថ្នាក់រៀន។ អ្នកគួរតែពិភាក្សាអំពីការប្រើប្រាស់នៃការកែតម្រូវណាមួយសម្រាប់កូនរបស់អ្នក ជាមួយគ្រូបង្រៀនរបស់អ្នក។

សិស្សមានពិការភាព ដែលកំណត់យ៉ាងខ្លាំងនូវ សមត្ថភាពនៃការចូលរួមក្នុងការវាយតម្លៃ ឬសិស្សដែលទើបមកដល់ប្រទេសអូស្ត្រាលីថ្មីៗ ហើយមានប្រវត្តិមិននិយាយភាសាអង់គ្លេស អាចទទួលបានការលើកលែងជាផ្លូវការ។

នាយកសាលា និងអាជ្ញាធរគ្រប់គ្រងការធ្វើតេស្តក្នុងតំបន់របស់អ្នក អាចផ្តល់ព័ត៌មានបន្ថែមជូនអ្នកអំពី បទប្បញ្ញត្តិពិសេស ឬដំណើរការដែលតម្រូវដើម្បីទទួលបានការលើកលែង ជាផ្លូវការ។

## ចុះប្រសិនបើកូនរបស់ខ្ញុំអវត្តមានពី សាលារៀននៅថ្ងៃ NAPLAN?

ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន សាលារៀនអាចរៀបចំឱ្យសិស្សម្នាក់ៗដែលអវត្តមាននៅពេលធ្វើតេស្តដើម្បី បំពេញការធ្វើតេស្តដែលខកខាននៅពេលផ្សេងទៀត ក្នុងអំឡុងគម្រោងធ្វើតេស្តរបស់សាលារៀន។

## កាលវិភាគ NAPLAN តាមអនឡាញ

អំឡុងពេលវាយតម្លៃសម្រាប់ NAPLAN តាមអនឡាញ គឺមានរយៈពេលប្រាំបួនថ្ងៃជំនួសឱ្យរយៈពេលបីថ្ងៃ ដែលផ្តល់សម្រាប់ការធ្វើតេស្តលើកដំបូង។ ការនេះគឺដើម្បីផ្តល់នូវភាពបត់បែនដល់សាលារៀន ក្នុងការរៀបចំកាលវិភាគ និងជួយសម្របសម្រួលសាលារៀនដែលអាចមានឧបករណ៍តិចជាង។

អំឡុងពេលវាយតម្លៃ NAPLAN តាមអនឡាញ គឺបើកដំណើរការចាប់ពីថ្ងៃអង្គារទី 11 ខែឧសភា និងបញ្ចប់នៅថ្ងៃសុក្រទី 21 ខែឧសភា ឆ្នាំ 2021 ។

តម្រូវការសម្រាប់ការរៀបចំកាលវិភាគធ្វើតេស្តតាមអនឡាញ មានផ្តល់ជាលម្អិតនៅក្នុង តារាងខាងក្រោម។

| ការធ្វើតេស្ត         | តម្រូវការសម្រាប់ការរៀបចំកាលវិភាគ  | រយៈពេល   | ការពិពណ៌នាអំពីការធ្វើតេស្ត   |
|----------------------|---|--|--|
| <b>ការសរសេរ</b>      | សិស្សថ្នាក់ទី 3 ធ្វើតេស្តសរសេរលើមូលដ្ឋានក្រដាស (នៅថ្ងៃទី 1 ប៉ុណ្ណោះ)<br>សិស្សថ្នាក់ទី 5 ត្រូវចាប់ផ្តើមនៅថ្ងៃទី 1 (សាលារៀនត្រូវផ្តល់អាទិភាពដើម្បីបំពេញការធ្វើតេស្តសរសេរ នៅថ្ងៃទី 1 និងទី 2 ប៉ុណ្ណោះ)<br>ថ្នាក់ទី 7 និងទី 9 ត្រូវចាប់ផ្តើមនៅថ្ងៃទី 2 (សាលារៀនត្រូវផ្តល់អាទិភាព ដើម្បីបំពេញការធ្វើតេស្តសរសេរ នៅថ្ងៃទី 2 និងទី 3 ប៉ុណ្ណោះ)            | ថ្នាក់ទី 3៖ 40 នាទី<br>ថ្នាក់ទី 5៖ 42 នាទី<br>ថ្នាក់ទី 7៖ 42 នាទី<br>ថ្នាក់ទី 9៖ 42 នាទី | សិស្សត្រូវបានផ្តល់ឱ្យនូវ 'ការជម្រុញលើកទឹកចិត្តលើការសរសេរ' (ពេលខ្លះហៅថា 'ការជម្រុញ' - ជាកំនិត ឬប្រធានបទ) ហើយត្រូវបានស្នើសុំឱ្យសរសេរការឆ្លើយតបតាមប្រភេទជាក់លាក់មួយ (ការនិទានចាំ ឬការសរសេរដែលទាក់ទងចិត្ត) |
| <b>ការអាន</b>        | ដើម្បីធានាថាសាលារៀនតាមអនឡាញ អាចបញ្ចប់ការធ្វើតេស្ត NAPLAN នៅក្នុងអំឡុងពេលការធ្វើតេស្តប្រាំបួនថ្ងៃ សិស្សថ្នាក់ទី 7 និងទី 9 អាចចាប់ផ្តើមជាមួយការអាននៅថ្ងៃទី 1។ ទោះយ៉ាងណាក៏ ការសរសេរត្រូវតែចាប់ផ្តើម នៅថ្ងៃទី 2 ដ្បិតអ្វីការធ្វើតេស្តសរសេរមានអាទិភាពលើការធ្វើតេស្តលើការអានដែលបានគម្រោងទុក ចាប់ពីថ្ងៃទី 1<br>ត្រូវបញ្ចប់នៅមុនការធ្វើតេស្តលើលំនាំនៃភាសា | ថ្នាក់ទី 3៖ 45 នាទី<br>ថ្នាក់ទី 5៖ 50 នាទី<br>ថ្នាក់ទី 7៖ 65 នាទី<br>ថ្នាក់ទី 9៖ 65 នាទី | សិស្សអានអត្ថបទដែលមានលក្ខណៈជាព័ត៌មាន ការស្រមៃស្រមៃ និងការទាក់ទាញចិត្តមួយចំនួន ហើយបន្ទាប់មកឆ្លើយសំណួរដែលទាក់ទង   |
| <b>លំនាំនៃភាសា</b>   | ត្រូវបញ្ចប់នៅក្រោយការធ្វើតេស្តលើការអាន  | ថ្នាក់ទី 3៖ 45 នាទី<br>ថ្នាក់ទី 5៖ 45 នាទី<br>ថ្នាក់ទី 7៖ 45 នាទី<br>ថ្នាក់ទី 9៖ 45 នាទី | ការធ្វើតេស្តនេះវាយតម្លៃលើការប្រកប វេយាករណ៍ និងវណ្ណយុត្តិ   |
| <b>ការគិតរាប់លេខ</b> | ត្រូវបញ្ចប់នៅក្រោយការធ្វើតេស្តលើលំនាំនៃភាសា   | ថ្នាក់ទី 3៖ 45 នាទី<br>ថ្នាក់ទី 5៖ 50 នាទី<br>ថ្នាក់ទី 7៖ 65 នាទី<br>ថ្នាក់ទី 9៖ 65 នាទី | ការធ្វើតេស្តនេះវាយតម្លៃលើលេខ និងពិជគណិត ការវាស់ និងធរណីមាត្រ និង ស្ថិតិ ហើយនិងប្រូបាប៊ីលីតេ  |

## តើការអនុវត្តរបស់កូនខ្ញុំ ត្រូវបាន វាយការណ៍យ៉ាងដូចម្តេច?

ការអនុវត្តរបស់សិស្សម្នាក់ៗ ត្រូវបានបង្ហាញនៅលើខ្នាតសមិទ្ធផលជាតិសម្រាប់ការវាយតម្លៃនីមួយៗ។ លទ្ធផលស្តង់ដារអប្បបរមាថ្នាក់ជាតិបង្ហាញថា សិស្សបានបញ្ចេញឱ្យឃើញនូវជំនាញអក្ខរកម្ម និងការគិតលេខជាមូលដ្ឋានដែលចាំបាច់ ដើម្បីចូលរួមពេញលេញនៅក្នុងកម្រិតថ្នាក់នោះ។

របាយការណ៍របស់សិស្សម្នាក់ៗស្តីពី NAPLAN នឹងត្រូវបានចេញដោយសាលារៀនរបស់កូនអ្នកនៅចុងឆ្នាំ។ ប្រសិនបើអ្នកមិនទទួលបានរបាយការណ៍មួយទេ អ្នកគួរទាក់ទងមកសាលារៀនរបស់កូនអ្នក។

## តើលទ្ធផល NAPLAN ត្រូវបានគេយកប្រើយ៉ាងដូចម្តេច?

- សិស្ស និងឪពុកម្តាយអាចប្រើលទ្ធផលនីមួយៗដើម្បីពិភាក្សាអំពីវឌ្ឍនភាពជាមួយគ្រូ។
- គ្រូបង្រៀនប្រើលទ្ធផលដើម្បីកំណត់អត្តសញ្ញាណសិស្សឱ្យបានកាន់តែប្រសើរ ថាតើសិស្សមួយណានឹងទទួលបានអត្ថប្រយោជន៍ពីការបំពេញការងារលំបាកៗ ឬសិស្សមួយណានឹងត្រូវជួយគាំទ្រ បន្ថែម។
- សាលារៀនប្រើលទ្ធផលដើម្បីកំណត់ពីចំណុចខ្លាំង និងផ្នែកទាំងឡាយដើម្បីកែលម្អកម្មវិធីបង្រៀន និងដើម្បីកំណត់គោលដៅអក្ខរកម្ម និងការគិតលេខ។
- ប្រព័ន្ធសិក្សាប្រើលទ្ធផលដើម្បីពិនិត្យស៊ើងកម្មវិធី និងការជួយគាំទ្រដែលត្រូវផ្តល់ជូនសាលារៀន។
- សហគមន៍អាចមើលឃើញលទ្ធផល NAPLAN មធ្យមរបស់សាលារៀន នៅគ្រង [myschool.edu.au](http://myschool.edu.au)

## តើខ្ញុំអាចទទួលបានព័ត៌មានបន្ថែមនៅកន្លែងណា?

- សម្រាប់ព័ត៌មានបន្ថែមអំពី NAPLAN៖
- ទាក់ទងមកសាលារៀនរបស់កូនអ្នក
  - ទាក់ទងមកអាជ្ញាធរគ្រប់គ្រងការធ្វើតេស្តក្នុងតំបន់របស់អ្នក នៅគ្រង [nap.edu.au/TAA](http://nap.edu.au/TAA)
  - ចូលទៅកាន់ [nap.edu.au](http://nap.edu.au)
- ដើម្បីស្វែងយល់ពីរបៀបដែល ACARA ចាត់ចែងព័ត៌មានផ្ទាល់ខ្លួនសម្រាប់ NAPLAN សូមចូលទៅកាន់ [nap.edu.au/naplan/privacy](http://nap.edu.au/naplan/privacy)